



ព្រះរាជាណាចក្រកម្ពុជា

រាជក្រឹត្តកណ្តាល  
លេខ៖ ៩៧.សំណើលេខ

បានី សាសនា ព្រះមហាក្សត្រ

០០០០០០០

អនុប្រើប្រាស់

ស្ថិតិ

គារប្រើប្រាស់ និងជាមុនធបែនការដីស្ថាដែលមានភូមិធម៌ និងសាន្តរោង

### រាជក្រឹត្តកណ្តាល

- បានិយោញ្ញរដ្ឋបច្ចុប្បន្ន នៃព្រះរាជាណាចក្រកម្ពុជា
- បានិយោញ្ញព្រះរាជក្រឹត្តឯក្រារ និស/រកត/០៩០៨/១០៥៥ ចុះថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០០៨ ស្តីពីការផែនការងារ
- បានិយោញ្ញព្រះរាជក្រឹត្តឯក្រារ និស/រកត/០៩/៩៩ ចុះថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាស់
- ស្តីពីការរៀបចំ និងការប្រព្រឹត្តិការណ៍ នៃកម្មវិធីរដ្ឋមន្ត្រី
- បានិយោញ្ញព្រះរាជក្រឹត្តឯក្រារ និស/រកត/០៩/៩៩ ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យប្រើប្រាស់ ស្តីពី
- សហគ្គការកំណត់របៀបដោះស្រាយ នៃព្រះរាជាណាចក្រកម្ពុជា
- បានិយោញ្ញព្រះរាជក្រឹត្តឯក្រារ និស/រកត/០៩០៨/៣៩៦ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០០៨ ស្តីពីការងារណ៍
- រូមទៅការបង្កើត និងការងារកំណត់របៀបដោះស្រាយ នៃកម្មវិធីប្រតិបត្តិការពិសេស
- បានិយោញ្ញព្រះអនុក្រឹត្តឯក្រារ ៦៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៥ ស្តីពីការបង្កើតកម្មវិធីការងារ
- ជាតិបណ្តុះបណ្តាល
- បានិយោញ្ញព្រះអនុក្រឹត្តឯក្រារ ៧៩០ អនក្រ.តត ចុះថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០០៥ ស្តីពីការបង្កើតកម្មវិធីការ
- ជាតិបណ្តុះបណ្តាល
- បានិយោញ្ញព្រះអនុក្រឹត្តឯក្រារ ៨៩ អនក្រ.បក ចុះថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០០៨ ស្តីពីការកំណត់របៀបដោះស្រាយ នៃ
- អនុក្រឹត្តឯក្រារ ៦៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៥ ស្តីពីការបង្កើតកម្មវិធីការងារជាតិបណ្តុះបណ្តាល
- ការងារណ៍ណែនាំប្រជាធិបតេយ្យកំណត់របៀបដោះស្រាយ

## ទីផ្សារទី ១

### ចំណាំប្រព័ន្ធផ្លូវការ

#### ចង្វារ ១.~

ត្រូវបានបង្កើត និងជាក់គ្នាដែលការទីភ្នាក់នាយកដាក់មុខរបរ និងការងារ សរសរាយតែជា "ខ.ច.ក.ស." ជាទីភ្នាក់នាយកប្រធិបត្តិការពិសេស ដែលស្ថិតនៅក្រោមគណៈកម្មាធិការជាក់បណ្តុះបណ្តាល ដោយមានអត្ថនាយកដ្ឋាន អប់របណ្តុះបណ្តាលបច្ចេកទេស និងវិធានដីវេជ្ជការ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានពាក់ព័ន្ធដែលមិនមែនការងារទេ នៅត្រង់រាជរាជកម្មដែលបានបង្កើតឡើងទៀត នៅពេលដែលបានលើប្រចាំសប្តាហ៍។

#### ចង្វារ ២.~

ខ.ច.ក.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីកំណត់ការផ្តល់សេវាតែន្នឹមទៅការការងារប្រចាំសប្តាហ៍ ដោយគុណភាព និងប្រសិទ្ធភាព ដើម្បីផ្តល់និកាសឱ្យអ្នកសេវាការងារ និយាយដិត និយាយជក និងអ្នកផ្តល់ការបណ្តុះបណ្តាលជំនាញ មានលទ្ធភាពទទួលបានព័ត៌មានពីត្រូវការការងារ។

## ទីផ្សារទី ២

### ចំណាំប្រព័ន្ធស្ថាបនី និងការងារ

#### ចង្វារ ៣.~

ខ.ច.ក.ស. មានពូនាទិ និងការកិច្ចចម្លោះ ដូចខាងក្រោម :

- សម្របសម្រួល និងរៀបចំឱ្យមានសេវាតែន្នឹមទៅការការងារ មុខរបរ និងការអប់របណ្តុះបណ្តាលជំនាញ ហច្ចេកទេស និងវិធានដីវេជ្ជការ
- ផ្តល់សេវាតែន្នឹមទៅការការងារ និយាយដិត និយាយជក អ្នកផ្តល់ការបណ្តុះបណ្តាលជំនាញ និងសាធារណជន មានលទ្ធភាពទទួលបានព័ត៌មានពីត្រូវការការងារ ប្រកបដោយប្រសិទ្ធភាពក្នុងរូបភាព ព័ត៌មានជាលក្ខណៈចំណាំ និងបង្កើតឱ្យការការងារ និងកម្មវិធី នាយករបស់ទីភ្នាក់នាយកដាក់មុខរបរ និងការងារ
- សិក្សាស្រាវជ្រាវ និងអភិវឌ្ឍប្រព័ន្ធទៀតមានទៅការការងារ ឱ្យសម្រេចបាននិងការរិវាយឯកនៃសេដ្ឋកិច្ច សង្គម នាថែលបច្ចុប្បន្ន និងទៅអនាគត

- ជីវិតធម្មជ្រើនយកការងារ មុខរបរ និងជំនាញបញ្ជីកម្រោង និងវិធីដីរៀង: តាមរយៈគោលការណ៍  
គណៈកម្មាធិការជាតិបណ្តុះបណ្តាល និងតាមមធ្យាបាយជូនជ្រើនយកដោយទំនាក់ទំនង
- ធ្វើសហប្រតិបត្តិការ សម្រេចសម្រួលជាមួយក្រសួង ស្ថាប័ន ដែក្នូអភិវឌ្ឍន៍ និងអង្គភាពសង្គមសិទ្ធិ  
ដែលត្រូវការកំណែនៅលក្ខណៈ និងតម្រូវការដែលត្រូវបច្ចេកទេស និងវិធីដីរៀង: ដើម្បីបើកអនុសាសន៍ជូន  
គណៈកម្មាធិការជាតិបណ្តុះបណ្តាល
- ផ្តល់ទិន្នន័យជាក់ទោកក្នុងការងារ ដើម្បីជាមួលដ្ឋានក្នុងការងារសម្រួលដល់ការងារជាក់ទោកក្នុងការងារ  
មានលទ្ធភាពរួមចំណែកអភិវឌ្ឍន៍នៅមនុស្ស និងទិន្នន័យការងារដែលត្រូវបានបង្កើតឡើង ហើយលាងសារម្រោច  
ឡាយក្នុងវគ្គលេខាយុទ្ធសាស្ត្រ សម្រាប់ការតែបន្ទូលភាពពីក្រោមរយៈការអប់រំបណ្តុះបណ្តាល  
បច្ចេកទេស និងវិធីដីរៀង: និងការផ្តល់នូវការងារដែលប្រជាពលរដ្ឋ និង
- បំពេញការកិច្ចដោយទំនាក់ទំនង តាមការកំណត់របស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

#### ចារ្យក្រា ៤..

សិទ្ធិ និងការទទួលខុសត្រូវរបស់ប្រធាន ន.ជ.ម.ន. ត្រូវកំណត់នូវបានច្បាស់ឡើងក្នុងច្បាប់  
បេសកកម្ម និងកិច្ចសង្គមប្រចាំឆ្នាំ ។  
ច្បាប់ក្នុងបេសកកម្ម និងកិច្ចសង្គមប្រចាំឆ្នាំគឺជាប្រព័ន្ធឌីជីថាមពីរបានប្រើប្រាស់ ។

#### ចារ្យក្រា ៥..

ន.ជ.ម.ន. ត្រូវដឹកនាំ និងក្រប់គ្រងដោយប្រធានមួយឱ្យបាន ដែលមានបាន់ស្តីអគ្គនាយក និងអមជាយ  
អនុប្រធានមួយចំនួន ដែលមានបាន់ស្តីអគ្គនាយកនៃតាមការទាំងអស់ ។

ប្រធាន ន.ជ.ម.ន. ត្រូវទទួលខុសត្រូវក្នុងការរួមចំណែករាជការ និងការក្រប់គ្រងឱ្យការងារប្រព័ន្ធឌីជីថាម  
ពិសេសរបស់ខ្លួន ចំពោះគណៈកម្មាធិការជាតិបណ្តុះបណ្តាល ។

ប្រធាន ន.ជ.ម.ន. ត្រូវធ្វើបាយការណែនាំលទ្ធផល និងជើរការការងារដូចនេះគណៈកម្មាធិការជាតិបណ្តុះ  
បណ្តាល និងក្រសួងការងារ និងបណ្តុះបណ្តាលវិធីដីរៀង: ។

#### ចិត្តអតិថិជន ៣

#### ទេវាណាព័ត៌មាន

#### ចារ្យក្រា ៦..

ន.ជ.ម.ន. មានប្រព័ន្ធដីរៀង តាមរចនាសម្ព័ន្ធដីរៀងក្រោម :

- ផ្តល់ការងារជាតិបណ្តុះបណ្តាល និងក្រសួងការងារ

- ផ្ទៀកដែនការ និងសហប្រតិបត្តិការ
- ផ្ទៀកគ្រប់គ្រងប្រព័ន្ធដំណឹង និង
- ផ្ទៀកប្រមូល និងជួញឲ្យជ្រាវយ៉ាតិមាល។

ផ្ទៀកនីមួយៗ ត្រូវដើរការ និងគ្រប់គ្រងដោយប្រធានមួយរូប ដែលមានបាន៖ ស្តីប្រធាននាយកដ្ឋាន និងអនុប្រធានមួយចំនួន ដែលមានបាន៖ ស្តីអនុប្រធាននាយកដ្ឋានតាមការចំណុច។

#### ចារ្យក្រា ៤.~

ផ្ទៀកនីមួយៗ ត្រូវរំបន់ចំណាត់ក្រុមការងារ ការកំណត់ត្បូនាទី ការកិច្ច និងការទទួលខុសត្រូវ ត្រូវបានចាត់តាមប្រធានក្រុម ត្រូវធ្វើឡើងដោយសេចក្តីសម្រាប់ប្រធាន ន.គ.ន.ក. ។

#### ចារ្យក្រា ៥.~

ន.គ.ន.ក. អាចបង្កើតមជ្ឌមណ្ឌលការងារ ដែលសរសេរការតែង "ម.ក." នៅតាមទីកន្លែងណាមួយសម្រប តាមលទ្ធភាពជាកំស្បួន និងតាមការចំណុច។

ម.ក. ត្រូវដើរការ និងគ្រប់គ្រងដោយប្រធានមួយរូប ។ ការកំណត់ត្បូនាទី ការកិច្ច និងការទទួលខុសត្រូវរបស់ ម.ក. ត្រូវធ្វើឡើងដោយសេចក្តីសម្រាប់ប្រធាន ន.គ.ន.ក. ។

#### ចារ្យក្រា ៦.~

ផ្ទៀករដ្ឋបាល និងហិរញ្ញវត្ថុ មានការកិច្ចចម្លោយ ផ្តើមទៅទៅ :

- ចាត់បែងចរាប់ និងគ្រប់គ្រងកសារផ្នែកបាល
- ធានប្រជុំភាព សុវត្ថិភាពផ្នែកបាល និងគ្រប់គ្រងការងារ
- គ្រប់គ្រងចំណុច និងចំណាយ
- គ្រប់គ្រងបុគ្គលិកមន្ត្រីដែល រួចរាល់ការងារប្រចាំឆ្នាំ និងការងារប្រចាំខែ និងការងារប្រចាំថ្ងៃ និងការងារប្រចាំសប្តាហ៍ និងការងារប្រចាំសប្តាហ៍ ។
- រួចរាល់ ការកំណត់លក្ខណៈ និងការងារ ដើម្បីប្រើប្រាស់ប្រព័ន្ធផ្លូវការ និងការងារប្រចាំខែ និងការងារប្រចាំសប្តាហ៍ ។
- រួចរាល់ ការកំណត់លក្ខណៈ និងការងារ ដើម្បីប្រើប្រាស់ប្រព័ន្ធផ្លូវការ និងការងារប្រចាំខែ និងការងារប្រចាំសប្តាហ៍ ។
- ធ្វើឱ្យការណ៍ដំណឹង និងការងារ និងការងារប្រចាំខែ និងការងារប្រចាំសប្តាហ៍ ។

- ប្រមូលដ្ឋានប្រើវារការនានា លើកត្របេរាណស្តីសុចិរាជាតិ និងដេឡុអភិវឌ្ឍន៍ និងតាមដានវិកិត្តកិត្តិវារការប្រតិបត្តិតាមឆ្នាំនីមួយា
- ផ្តល់ជូន និងគ្រប់គ្រងមូលដ្ឋានសំវារៈបិត្យាផិត្យាកំងារជាតិមុខរបរ និងការងារ និងអនុការពិភាក្សាប្រកាល និងការងារប្រព័ន្ធដូន ។
- គ្រប់គ្រងអចលម្លោជានិងការប្រើប្រាស់ប្រព័ន្ធដូន និងការងារប្រព័ន្ធដូន ។
- ប្រមូលអនុវត្តការកិច្ចដែរឃើញទៅនឹងប្រព័ន្ធដូន និងការងារប្រព័ន្ធដូន ។

## ចារ្យានា ១០.០

ផ្នែកដែនការ និងសហប្រតិបត្តិការ មានការកិច្ចចម្លោង ដូចខាងក្រោម :

- ប្រមូល ឱ្យបច្ចុប្បន្ន ប្រប់ប្រង ពិនិត្យ និងវិភាគទិន្នន័យលទ្ធផលការងារទទួលទានពីប្រព័ន្ធអនុការណ៍កំពង់កម្ពុជានិងកម្ពុជាតិ និងការងារដែលបានបង្កើតឡើង និងការងារប្រព័ន្ធដូន ។
- ធ្វើដែនការសកម្មភាពការងារ និងគ្រប់គ្រងការងារ និងការងារប្រព័ន្ធដូន និងការងារប្រព័ន្ធដូន ។
- ធ្វើទីតាំងសម្រាប់សម្រាប់សកម្មភាព និងការងារប្រព័ន្ធដូន និងការងារប្រព័ន្ធដូន ។
- ធ្វើទីតាំងសម្រាប់សម្រាប់សកម្មភាព និងការងារប្រព័ន្ធដូន និងការងារប្រព័ន្ធដូន ។
- ឱ្យបច្ចុប្បន្ន និងដែនការរាយការណ៍កំពង់កម្ពុជានិងកម្ពុជាតិ និងការងារប្រព័ន្ធដូន ។

## ចារ្យានា ១១.០

ផ្នែកគ្រប់គ្រងប្រព័ន្ធដូន មានការកិច្ចចម្លោង ដូចខាងក្រោម :

- បង្កើត រចនា និងអភិវឌ្ឍន៍បោះឆ្នោត
- ឱ្យបច្ចុប្បន្នប្រព័ន្ធដូន និងបញ្ហាលទិន្នន័យ
- ធ្វើបច្ចុប្បន្នការព័ត៌មាននៅលើគេហទំនាក់ទំនាក់នៃពេលវេលាប្រចាំ
- ផ្តល់ជូន និងតំបន់ប្រព័ន្ធដូន ។

- តាមដាន និងអភិវឌ្ឍប្រព័ន្ធដូកជីថលនឹងយដ្ឋាប្រចាំ
- ធ្វើទំនាក់ទំនងជាមួយវិមានបច្ចេកវិទ្យាពេដ្ឋាប័ណ្ណ ដើម្បីប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យ
- គ្រប់គ្រងគេហទំនាក់រាជក្រសួងព័ត៌មានប្រចាំថ្ងៃ និងការយករាល់
- ទទួលអនុវត្តការកិច្ចផែនិកទៀត ដែលប្រចាននឹងការងារជាតិមុខរបរ និងការងារប្រគល់ដូន ។

### ចារ្យការ ១២.~

ថ្វីកប្រមូល និងផ្សេងៗផ្សាយព័ត៌មាន មានការកិច្ចមួយឱ្យ ដូចខាងក្រោម :

- ធ្វើការផ្សេងៗផ្សាយ និងផ្តល់សេវាត័ពិមានទីផ្សារការងារដល់សិស្ស និស្សិត កម្មការ និងសារណៈដែល ពិសេសអ្នកកំពុងផ្សេងៗរកការងារនៅក្នុង
- រៀបចំឱ្យមានស្ថិតិសាប្តូច ត្រីស្ថាន ក្រុមហ៊ុនតាមប្រកែទម្រង់មុខរបរ ចំណាត់ថ្នាក់ក្រុមហ៊ុន និងចំណាត់ថ្នាក់មុខរបរ
- រៀបចំឱ្យមានកញ្ចប់ព័ត៌មានរបស់ត្រីស្ថានអប់រំណូនុះបណ្តាលបច្ចេកទេស និងវិធានីរោងឯម្មូយ។
- រៀបចំដែនការអភិវឌ្ឍន៍ប្រព័ន្ធផ័តិមានទីផ្សារការងារ
- ធ្វើទំនាក់ទំនងគ្រប់ថ្វីក អង្គភាព ស្ថាប័ន ដែលបាក់ព័ត៌មូល ដើម្បីភាគច្បាស់នូវព័ត៌មានទីផ្សារការងារ
- និពុក ជលិត និងចង់ក្រោងឯកសារ ផ្សេងៗផ្សាយព័ត៌មានដោយសារការងារជាមួយគ្រប់ប្រព័ន្ធដូចខាងក្រោម
- រៀបចំ ជលិតសៀវភៅក្រោមការងារ ផ្តល់សៀវភៅ ឱ្យមានរស់នៅ បណ្តាលដែល ដែលទាក់ទងនិងសកម្មភាពការងាររបស់នឹងការងារជាតិមុខរបរ និងការងារ
- ទទួលអនុវត្តការកិច្ចផែនិកទៀត ដែលប្រចាននឹងការងារជាតិមុខរបរ និងការងារប្រគល់ដូន ។

### ចារ្យការ ១៣.~

មន្ត្រី ដែលបារែមីការងារក្នុង ន.គ.ម.ន. ជាមន្ត្រីក្នុងក្របខ័ណ្ឌមុខងារសាធារណៈ ឬ បុគ្គលិកជាមួយ កិច្ចសម្បរា។

មន្ត្រីការ និងបុគ្គលិកទាំងនេះ ត្រូវចុះកិច្ចសម្បរាការងារជាមួយប្រចាន ន.គ.ម.ន. តាមរយៈអ្នកគ្រប់គ្រងមន្ត្រីថ្នាក់ ។

### ចារ្យការ ១៤.~

មន្ត្រីការ និងបុគ្គលិកជាប់កិច្ចសម្បរា ដែលបារែមីការងារនៅ ន.គ.ម.ន. ត្រូវទទួលបានប្រាក់ខុសត្រូវឡើង និងចិត្ត ដែលបានមកពីការបែងចែកប្រាក់ក្រោមសេវា និងប្រាក់ខុសត្រូវផែនិកទៀត ហើយធេរិប្រាក់ប្រើរព្យមូលដ្ឋាន និងប្រាក់បន្ទាប់បន្ទំនៅប្រើប្រាស់ ។

## ចំណេះអនុវត្តន៍ ៤

### ក្រសួងពេទ្យ នគរបាល

#### ចារ្យត្រា ១៥.~

ប្រកាសដើរការបង់ប្រាក់ និងបណ្តុះបណ្តាលរឿងដូចខាងក្រោម:

- ជីវិកាជាតិ ដែលជាលុបសម្បែកដែលធ្វើការបង់ប្រាក់ក្រសួងការងារ និងបណ្តុះបណ្តាលរឿងដូចខាងក្រោម:
- ប្រាក់ ដែលបានមកពីការបែងចែកក្រសួងការងារ
- ហិរញ្ញបញ្ជាមនុយបង់ដែកក្រឹមខ្លួន និង
- ប្រកាសធ្វើនៅឡើត ។

#### ចារ្យត្រា ១៦.~

ការកំណត់ថ្ងៃសេវា និងការបែងចែកក្រសួងការងារ ត្រូវបានធ្វើឡើងដោយប្រកាសរួមបង់ដែកក្រឹមខ្លួនបន្ទុក ឱ្យស្ថិការពណ៌ៗរដ្ឋមន្ត្រី ដែកក្រឹមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការពណ៌ៗកម្មាធិការជាតិបណ្តុះបណ្តាល ។

#### ចារ្យត្រា ១៧.~

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការងារ និងបណ្តុះបណ្តាលរឿងដូចខាងក្រោម: និងដែកក្រឹមខ្លួនបន្ទុក ត្រូវបានប្រាក់ការងារ ដែលត្រូវផ្តល់ឱ្យឯកសារពីការប្រតិបត្តិការពីការបែងចែកនៅក្នុងបណ្តុះបណ្តាល ។

អគ្គលោខាធិការដ្ឋាន នៃក្រសួងក្រសួងការងារ និងបណ្តុះបណ្តាល ដែលជាស្ថាពិការឱ្យឯកសារពីការពណ៌ៗរដ្ឋមន្ត្រី មាន តួនាទីសម្របសម្រួល ជូន និងតាមដានការអនុវត្តន៍របស់ទីភ្នំដែលមានឈ្មោះ ។

## ចំណេះអនុវត្តន៍ ៥

### អនុក្រសួងក្រសួង


#### ចារ្យត្រា ១៨.~

បន្ទាន់ព្រមទាំងប្រាក់ការងារ ដែលមានខ្លឹមសារដូចខាងក្រោមនេះ ត្រូវចាត់ទុកជានិការណ៍ ។

ចារ្យត្រា ១៦~

រដ្ឋមន្ត្រីទទួលបន្ទើកិច្ចិការពុណ៍: រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងបិរញ្ញវត្ថុ គណៈកម្មាធិការជាតិ បណ្តុះបណ្តាល រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិធានី: រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ព្រំប្រែក្រសួង ស្ថាប័នពាក់ព័ន្ធ មានការកិច្ចអនុវត្តអនុក្រៃក្រោមនៃក្រសួងការងារ និងបណ្តុះបណ្តាល ។

រាជធានីភ្នំពេញ ថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០០៩



នគរបាលអនុមេដ្ឋាន ឱ្យល ៩៧

បានយកសេចក្តីជ្រាបច្ចុះ

សម្រួចអត្ថមហាសេវាបាតិកោដ្ឋា ឱ្យល ៩៧ នាយកដ្ឋីមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សូមមេត្តាចុះហត្ថលេខា

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទើកិច្ចិការពុណ៍: រដ្ឋមន្ត្រី

និងជាប្រធានប្រឈមប្រើក្រារកំណែនប្រជុំរដ្ឋបាល

ថ្ងៃទី ៣២ ឆ្នាំ

កំណែនទឹន:

- ក្រសួងក្រសួងបរមាជាតិ
- អគ្គិភ័យការងារអនុក្រៃក្រសួងការងារ
- អគ្គិភ័យការងារអនុក្រៃក្រសួងបណ្តុះបណ្តាល
- អគ្គិភ័យការងារអនុក្រៃក្រសួងសេដ្ឋកិច្ច
- អគ្គិភ័យការងារអនុក្រៃក្រសួងពេទ្យ
- អគ្គិភ័យការងារអនុក្រៃក្រសួងពេទ្យ
- អគ្គិភ័យការងារអនុក្រៃក្រសួងពេទ្យ
- កម្រិត ១៩ ✓
- ឯករាជ - កាលបរិច្ឆេទ